




*3D Dynamic
Focus System*




Machine Technical Parameters:

P/N	P/N	LMCH-3DF20	LMCH-3DF30	LMCH-3DF50	LMCH-3DF100
Laser	Laser Output Power	20W	30W	50W	100W
	Wavelength	1064nm	1064nm	1064nm	1064nm
	Pulse Energy	1mJ@20kHz	1mJ@30kHz	1mJ@50kHz	1mJ
	Repeat accuracy	30k-6KKHz	30k-6KKHz	50k-100kHz	20k-200kHz
	Laser Source Life	>100,000 hours	>100,000 hours	>100,000 hours	>100,000 hours
Craft	Pointer Laser	633nm or 650nm	633nm or 650nm	633nm or 650nm	633nm or 650nm
	Marking Area	70x70mm/100x100mm/175x175mm/200x200mm/220x220mm/300x300mm			
	Deepening range	±20mm	±20mm	±20mm	±20mm
	Marking method	XYZ three-axis dynamic focusing			
	Minimum line width	0.03mm	0.03mm	0.03mm	0.03mm
Machine	Environmental requirements	Temperature: 10 °C -35 °C Humidity: 5% -75%			
	Input power	220V ±10%, 50/60Hz 220V ±10% 50HZ or 110V ±10% 60HZ			
	cooling method	Air Cooling	Air Cooling	Air Cooling	Air Cooling
Software	operating system	WINXP/WIN7			
	Support style	True type font, AUTOCAD single line font, custom font			
	File type	PLT/DXF/DWG/SVG/STL/BMP/JPG/JPEG/PNG/TIF/DST/AI,etc			

□□□ □□□ □□□□□□:









□□□□□□ □□□□

□□□□□□ □□□□□□	□□□□□ □□□□ □□ □□□□□ □□□□□□□□
□□□□□□□ □□□□□□ □□□	113x85x173 □□
□□□□□□ □□□□□□□□ □□□□□	300□□□□
□□□□□□□ □□□□	□□□□□□□ □□□□□ □□□□ □□□ □□□□ 5-2 □□ □□□□□ □□□

□□□□□□□ □□□□□□:

P / N	□□□□□□ □□□		□□□□
	□□□□□□□ □□□□□ □□□	□□□□□□□□□□	1 □□□□□□□
	□□□□□□ □□□	□□□□□ / □□□□□□ / □□□□□□□ □□□	
□□□□□□□ □□□□□□□□□□			
1	□□□□□□□ □□□□□ □□□		1 □□□□□
2	□□ □□□□□ □□□ EzCard	□□□□□□□□□□ □□□□□□	1 □□□□□
3	□□□□□□□) □□□□□□□ □□□)	/ □□□□□□□□□□ □□□□□□□ □□□□□□□□□□ / □□□□□□□□ □□□□□□□□□□	1 □□□□□□□
4	□□□□□□□□ □□□□ □□□		1 □□□□□□□
5	□□□□□□	30 □□	1 □□□□□
6	□□□□□□ □□□□ □□□□□□ □□□□□□□□ □□□□		1 □□□□□
7	Googles □□□□□□□ □□□□□□□	1064 □□□□□□□	1 □□□□□

Accessories(free)









ការបញ្ជូន ផ្លូវលឿន:

- ការបញ្ជូន ផ្លូវលឿន គឺជា ការបញ្ជូន ផ្លូវលឿន បំផុត ដែល មាន លក្ខណៈ លឿន បំផុត
- .ការបញ្ជូន ផ្លូវលឿន គឺជា ការបញ្ជូន ផ្លូវលឿន បំផុត (1 ថ្ងៃ)
 - .ការបញ្ជូន ផ្លូវលឿន គឺជា ការបញ្ជូន ផ្លូវលឿន បំផុត (2 ថ្ងៃ)
 - .ការបញ្ជូន ផ្លូវលឿន គឺជា ការបញ្ជូន ផ្លូវលឿន បំផុត (3 ថ្ងៃ)
 - ការបញ្ជូន ផ្លូវលឿន គឺជា ការបញ្ជូន ផ្លូវលឿន បំផុត (4 ថ្ងៃ)

ការបញ្ជូន ផ្លូវយឺត:

ការបញ្ជូន ផ្លូវយឺត គឺជា ការបញ្ជូន ផ្លូវយឺត បំផុត ដែល មាន លក្ខណៈ យឺត បំផុត

ការបញ្ជូន ផ្លូវយឺត គឺជា ការបញ្ជូន ផ្លូវយឺត បំផុត ដែល មាន លក្ខណៈ យឺត បំផុត

ការបញ្ជូន ផ្លូវយឺត គឺជា ការបញ្ជូន ផ្លូវយឺត បំផុត ដែល មាន លក្ខណៈ យឺត បំផុត



000000 000 00

A1: 000 0000000 00000000 000000 00000000 00 00000 00000 00000000 0000000 0000 0 0000.

Q2.How 00000000000 00000 0000

000000000 00 0000000000 000000 0000 0000000 000000000 000000000 00000000 0000000 0000000 00000 0000000 00000 0000000 00000 :2 0
000000000 000000 0000000 000000 000000000 0000000000 0000000000.

0000000 0000 0000 .3 0

A3: 00000000 000000000 00000 00000000 0000000000 0000000 000000 00000 0000.

000000000 0000 0000000 .4 0

A4: 0000000 00000 00000 000000 0 00000000 000000000000 00000000 0000 00000 00 0 0000000000 0000 000000000 000000
00 00000 .00000000 0000 0000 0000 00000000000 0000000000000.

00000000000 0000 00000 000000000 00000 0000000 00000000 000 .5 0

000000000 000000000 00000000 000000000 00000000 00000000 00 00000 !0000 :5 0.

0000 000000 00000000 0000000 00000000 .6 0

A6: 000000000 00000 00 00000000 00000000 00000 0 0000.

000000000 00 000000000 0000000000 0000000 000000 0000 00000000 0000 .7 0

A7: 0000000 00000000 0000000 0000000 0000000 OEM / ODM 00 00000000000 0000 0000000000 0000 000000000 00000 .00000000
00000000 0000000 00000000000 00000 0000000.

00000000 00000 00 0000 0000 .8 0

A8: 00000 00 0000000 0000000 T / T 0000 0000 0000000000 00000 00000000 000000 00000000 00000000.